



នេះជា ក្រដាសជំរឿនដែលបានបកប្រែចេញពីភាសាជប៉ុន។ សូមយក "ឯកសារបកប្រែនៃរបៀបបំពេញក្រដាសជំរឿន" ធ្វើជាឯកសារយោង ហើយបំពេញក្រដាសជំរឿនដែលមានជាភាសាជប៉ុន។ សូមសរសេរដោយខ្មៅ ឬខ្មៅនៃចុចពណ៌ខ្មៅ ប្រសិនបើសរសេរខុសសូមយកជំនួយមកលុបអោយបានស្អាត។ ក្រដាសជំរឿននេះនឹងធ្វើការត្រួតពិនិត្យដោយម៉ាស៊ីន ដូច្នេះសូមកុំអោយប្រលាក់អោយសោះ។



អំពីក្រុមគ្រួសារ (សម្រាប់ការឡានទី១ និង ទី២ ក្នុងករណីប្រើក្រដាសជំរឿន ចាប់ពី២សន្លឹកឡើងទៅ សូមសរសេរនៅតែសន្លឹកទី១បានហើយ។)

1. ចំនួនសមាជិកគ្រួសារ សរុប ប្រុស ស្រី
សូមសរសេរចំនួនសមាជិក ០០០ នាក់ ០០០ នាក់ ០០០ នាក់

អំពីក្រុមគ្រួសារទាំងអស់ (សូមបំពេញតាមសមាជិកគ្រួសារនីមួយៗ)

3. ឈ្មោះ និង ភេទ
សូមសរសេរឈ្មោះអ្នកដែលរស់នៅជាមួយគ្នាសព្វថ្ងៃនេះ។

4. ទំនាក់ទំនងជាមួយមេគ្រួសារ
ត្រូវជាជីដូនជីតារបស់ប្រពន្ធ ឬ ប្តីរបស់មេគ្រួសារ សូមគូសបំពេញលើពាក្យ ជីដូនជីតា។

5. ខែឆ្នាំកំណើត
សូមគូសបំពេញលើឆ្នាំ គ.ស. ហើយសរសេរ ឆ្នាំ(លេខ៤ខ្ទង់) និង ខែ។

6. មាន ឬ គ្មានប្តី/ប្រពន្ធ
ទោះបីជាបាន ឬមិនបានចុះអេកាស៊ីវែលក៏ដោយ សូមគូសបំពេញតាមស្ថានភាពជាក់ស្តែង។

7. សញ្ជាតិ
សញ្ជាតិជប៉ុន ក្រៅពីសញ្ជាតិជប៉ុន ឈ្មោះប្រទេស

8. រយៈពេលដែលបានរស់នៅទីកន្លែងបច្ចុប្បន្ន
ក្នុងករណីដែលបានរស់នៅចាប់តាំងពីពេលចាប់កំណើតរហូតដល់បច្ចុប្បន្ន សូមគូសបំពេញលើចំណុច ចាប់តាំងពីពេលចាប់កំណើត។

9. កាលពី៥ឆ្នាំមុន (ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៥) តើអ្នកបានរស់នៅទីណា?
ចំពោះអ្នកកើតក្រោយថ្ងៃទី១ ខែតុលា ឆ្នាំ២០១៥ សូមគូសបំពេញលើទីកន្លែងរស់នៅជាអាចិន្ត្រៃយ៍ក្រោយបានចាប់កំណើត។

លេខទូរស័ព្ទ (ប្រសិនបើមានកន្លែងណាមិនយល់ អាចនឹងមានទូរស័ព្ទទៅស្តាប់បញ្ជាក់។) ក្រៅទំព័រខាងក្រោយ (ទំព័រទី២)

調査員記入欄

世帯の種類 (一般世帯, 一人世帯, 学校の寮, 病院・療養所, 老人ホーム等)
住宅の建て方 (一戸建, 長屋建, 共同住宅)
市区町村コード, 調査区番号, 世帯番号

<p>10. ការអប់រំ</p> <ul style="list-style-type: none"> • បច្ចុប្បន្ន តើអ្នកកំពុងសិក្សានៅសាលាដែររឺទេ? សូមគូសបំពេញចំលើយដែលត្រូវនឹងអ្នកហើយបន្តឆ្លើយនិងសំនួរតាមសញ្ញាព្រួញ។ • អ្នកដែលកំពុងសិក្សានៅសាលា សូមគូសបំពេញឈ្មោះសាលារបស់អ្នកកំពុងរៀន។ ចំណែកអ្នកដែលបានបញ្ចប់ការសិក្សាហើយ សូមគូសបំពេញឈ្មោះសាលាចុងក្រោយដែលអ្នកបានបញ្ចប់។ (ចំពោះអ្នកដែលបានឈប់ពាក់កណ្តាលទី សូមគូសបំពេញសាលាដែលអ្នកបានបញ្ចប់ការសិក្សាកាលពីមុន។) 	<table border="0"> <tr> <td style="text-align: center;">កំពុងសិក្សា</td> <td style="text-align: center;">បញ្ចប់ការសិក្សា</td> <td style="text-align: center;">មិនទាន់ចូលរៀន</td> </tr> <tr> <td colspan="3" style="text-align: center;"> </td> </tr> <tr> <td style="border: 1px dashed black; padding: 5px;"> បឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ មហាវិទ្យាល័យបរិញ្ញាប័ត្រ/ធនាគារ ឯកទេស សាកលវិទ្យាល័យ មហាវិទ្យាល័យថ្នាក់អនុបណ្ឌិត </td> <td style="border: 1px dashed black; padding: 5px;"> <input type="radio"/> <input type="radio"/> <input type="radio"/> <input type="radio"/> <input type="radio"/> <input type="radio"/> <input type="radio"/> </td> <td style="border: 1px dashed black; padding: 5px;"> មកឈ្នួលសាលា សាលាថែទាំកុមារ មណ្ឌលថែទាំកុមារ មណ្ឌលថែទាំកុមារក្រោមការទទួលស្គាល់ មណ្ឌលថែទាំទារក ផ្សេងៗ </td> </tr> </table>	កំពុងសិក្សា	បញ្ចប់ការសិក្សា	មិនទាន់ចូលរៀន				បឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ មហាវិទ្យាល័យបរិញ្ញាប័ត្រ/ធនាគារ ឯកទេស សាកលវិទ្យាល័យ មហាវិទ្យាល័យថ្នាក់អនុបណ្ឌិត	<input type="radio"/> <input type="radio"/> <input type="radio"/> <input type="radio"/> <input type="radio"/> <input type="radio"/> <input type="radio"/>	មកឈ្នួលសាលា សាលាថែទាំកុមារ មណ្ឌលថែទាំកុមារ មណ្ឌលថែទាំកុមារក្រោមការទទួលស្គាល់ មណ្ឌលថែទាំទារក ផ្សេងៗ
កំពុងសិក្សា	បញ្ចប់ការសិក្សា	មិនទាន់ចូលរៀន								
បឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ មហាវិទ្យាល័យបរិញ្ញាប័ត្រ/ធនាគារ ឯកទេស សាកលវិទ្យាល័យ មហាវិទ្យាល័យថ្នាក់អនុបណ្ឌិត	<input type="radio"/> <input type="radio"/> <input type="radio"/> <input type="radio"/> <input type="radio"/> <input type="radio"/> <input type="radio"/>	មកឈ្នួលសាលា សាលាថែទាំកុមារ មណ្ឌលថែទាំកុមារ មណ្ឌលថែទាំកុមារក្រោមការទទួលស្គាល់ មណ្ឌលថែទាំទារក ផ្សេងៗ								

<p>11. ក្នុងរយៈពេល១៧ឆ្នាំចាប់ពី ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៧៥ រហូតដល់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៧៥ តើអ្នកបានធ្វើការដែររឺទេ?</p> <ul style="list-style-type: none"> • នេះគឺសំដៅលើការងារដែលមានប្រាក់ចំណូល • ការងារទាំងនោះរួមមានដូចជាការជួយការងារអាជីវកម្មរបស់ខ្លួនផ្ទាល់ (ការងារនៅកសិដ្ឋាន ឬក្នុងហាង) / ការងារធ្វើនៅផ្ទះ/ការងារក្រៅម៉ោងជាដើម។ • ចំពោះការងារនៅសាលា គឺរួមទាំងការងារសាលាសាងសង់ផ្ទះ និងសាលាដទៃទៀតផងដែរ។ 	<table border="0"> <tr> <td style="text-align: center;">ធ្វើការងារជាប់បង</td> <td style="text-align: center;">ធ្វើកិច្ចការផ្ទះ និង ការងារផ្សេងទៀត</td> <td style="text-align: center;">ទៅការឡាន ទី១២</td> </tr> <tr> <td style="text-align: center;">ទៅសិក្សាផងនិង ធ្វើការផង</td> <td colspan="2" style="text-align: center;"> </td> </tr> <tr> <td colspan="3">អ្នកមិនបានធ្វើការទោះបីបន្តិចបន្តួចក៏ដោយ</td> </tr> <tr> <td style="text-align: center;">បានឈប់សំរាកពីការងារ</td> <td style="text-align: center;">បានស្វែងរកការងារធ្វើ</td> <td style="text-align: center;">ទៅការឡាន ទី១២</td> </tr> <tr> <td style="text-align: center;">ធ្វើកិច្ចការផ្ទះ</td> <td style="text-align: center;">ទៅសាលា</td> <td style="text-align: center;">បញ្ចប់ចំលើយ</td> </tr> <tr> <td style="text-align: center;">ផ្សេងៗ (កុមារ និង មនុស្សចាស់ ជាដើម)</td> <td style="text-align: center;">ផ្សេងៗ (កុមារ និង មនុស្សចាស់ ជាដើម)</td> <td style="text-align: center;">ទៅការឡាន ទី១២ បញ្ចប់ចំលើយ</td> </tr> </table>	ធ្វើការងារជាប់បង	ធ្វើកិច្ចការផ្ទះ និង ការងារផ្សេងទៀត	ទៅការឡាន ទី១២	ទៅសិក្សាផងនិង ធ្វើការផង			អ្នកមិនបានធ្វើការទោះបីបន្តិចបន្តួចក៏ដោយ			បានឈប់សំរាកពីការងារ	បានស្វែងរកការងារធ្វើ	ទៅការឡាន ទី១២	ធ្វើកិច្ចការផ្ទះ	ទៅសាលា	បញ្ចប់ចំលើយ	ផ្សេងៗ (កុមារ និង មនុស្សចាស់ ជាដើម)	ផ្សេងៗ (កុមារ និង មនុស្សចាស់ ជាដើម)	ទៅការឡាន ទី១២ បញ្ចប់ចំលើយ
ធ្វើការងារជាប់បង	ធ្វើកិច្ចការផ្ទះ និង ការងារផ្សេងទៀត	ទៅការឡាន ទី១២																	
ទៅសិក្សាផងនិង ធ្វើការផង																			
អ្នកមិនបានធ្វើការទោះបីបន្តិចបន្តួចក៏ដោយ																			
បានឈប់សំរាកពីការងារ	បានស្វែងរកការងារធ្វើ	ទៅការឡាន ទី១២																	
ធ្វើកិច្ចការផ្ទះ	ទៅសាលា	បញ្ចប់ចំលើយ																	
ផ្សេងៗ (កុមារ និង មនុស្សចាស់ ជាដើម)	ផ្សេងៗ (កុមារ និង មនុស្សចាស់ ជាដើម)	ទៅការឡាន ទី១២ បញ្ចប់ចំលើយ																	

ចំពោះអ្នកដែលកំពុងមានការងារធ្វើ/អ្នកកំពុងសិក្សា (អ្នកដែលបានគូសយកចំណុច "បានឈប់សំរាកពីការងារ" នៅការឡានទី១១ សូមបំពេញអំពីការងារដែលបានសំរាកនោះនៅក្នុងការឡាន ទី១២ ~ ១៦។)

<p>12. កន្លែងធ្វើការ ឬ កន្លែងកំពុងសិក្សា</p> <ul style="list-style-type: none"> • ចំពោះអ្នកដែលកំពុងធ្វើការផង និងកំពុងសិក្សាផង សូមគូសសញ្ញាលើកន្លែងធ្វើការ។ • ចំពោះអ្នកជ្រើសរើសយកចំលើយ ក្រុង/ភូមិ/ឃុំ/សង្កាត់ផ្សេងទៀត សូមសរសេរឈ្មោះក្រុង/ភូមិ/ឃុំ/សង្កាត់ទាំងនោះផង។ (សូមសរសេរឈ្មោះសង្កាត់ក្នុងក្រុងតូក្យូ និងក្នុងទីក្រុងដែលរដ្ឋាភិបាលបានកំណត់ផង។) • ទីក្រុងដែលរដ្ឋាភិបាលបានកំណត់នោះមានដូចជា Sapporo-shi, Sendai-shi, Saitama-shi, Chiba-shi, Yokohama-shi, Kawasaki-shi, Sagami-hara-shi, Niigata-shi, Sizuoka-shi, Hamamatsu-shi, Nagoya-shi, Kyoto-shi, Osaka-shi, Sakai-shi, Kobe-shi, Okayama-shi, Hiroshima-shi, Kitakyusyu-shi, Fukuoka-shi, Kumamoto-shi 	<table border="0"> <tr> <td style="text-align: center;">លំនៅដ្ឋានផ្ទាល់ខ្លួន (រួមទាំងការរស់នៅមួយគេ)</td> <td style="text-align: center;">ក្រុង/ភូមិ/ឃុំ/សង្កាត់ ដូចគ្នា</td> <td style="text-align: center;">ក្រុង/ភូមិ/ឃុំ/សង្កាត់ ផ្សេងទៀត</td> </tr> <tr> <td style="text-align: center;">ទៅការឡាន ទី១៤</td> <td style="text-align: center;">ទៅការឡាន ទី១៣</td> <td style="text-align: center;">(សូមសរសេរកន្លែងធ្វើការឬកន្លែងសិក្សា)</td> </tr> <tr> <td style="border: 1px dashed black; height: 20px;">ខេត្ត</td> <td style="border: 1px dashed black; height: 20px;">ក្រុង/ស្រុក</td> <td style="border: 1px dashed black; height: 20px;">ភូមិ/ឃុំ/សង្កាត់</td> </tr> </table>	លំនៅដ្ឋានផ្ទាល់ខ្លួន (រួមទាំងការរស់នៅមួយគេ)	ក្រុង/ភូមិ/ឃុំ/សង្កាត់ ដូចគ្នា	ក្រុង/ភូមិ/ឃុំ/សង្កាត់ ផ្សេងទៀត	ទៅការឡាន ទី១៤	ទៅការឡាន ទី១៣	(សូមសរសេរកន្លែងធ្វើការឬកន្លែងសិក្សា)	ខេត្ត	ក្រុង/ស្រុក	ភូមិ/ឃុំ/សង្កាត់
លំនៅដ្ឋានផ្ទាល់ខ្លួន (រួមទាំងការរស់នៅមួយគេ)	ក្រុង/ភូមិ/ឃុំ/សង្កាត់ ដូចគ្នា	ក្រុង/ភូមិ/ឃុំ/សង្កាត់ ផ្សេងទៀត								
ទៅការឡាន ទី១៤	ទៅការឡាន ទី១៣	(សូមសរសេរកន្លែងធ្វើការឬកន្លែងសិក្សា)								
ខេត្ត	ក្រុង/ស្រុក	ភូមិ/ឃុំ/សង្កាត់								

<p>13. មធ្យោបាយធ្វើដំណើរទៅកាន់កន្លែងធ្វើការ ឬ កន្លែងសិក្សា</p> <ul style="list-style-type: none"> • ក្នុងករណីប្រើប្រាស់មធ្យោបាយធ្វើដំណើរចាប់ពី២ឡើងទៅ សូមគូសលើរលងចំលើយដែលត្រូវនឹងការប្រើប្រាស់របស់ខ្លួន។ 	<table border="0"> <tr> <td style="text-align: center;">គ្រាន់តែដើរ</td> <td style="text-align: center;">ផ្លូវដែក- រថភ្លើង</td> <td style="text-align: center;">រថយន្តក្រុងដឹះ រួមគ្នា</td> <td style="text-align: center;">រថយន្តក្រុង របស់កន្លែងធ្វើការ/សាលា</td> </tr> <tr> <td style="text-align: center;"><input type="radio"/></td> <td style="text-align: center;"><input type="radio"/></td> <td style="text-align: center;"><input type="radio"/></td> <td style="text-align: center;"><input type="radio"/></td> </tr> <tr> <td style="text-align: center;">រថយន្តផ្ទាល់ខ្លួន</td> <td style="text-align: center;">ឡានកាក់ស៊ី ដួល</td> <td style="text-align: center;">ម៉ូតូ</td> <td style="text-align: center;">កង់</td> </tr> <tr> <td style="text-align: center;"><input type="radio"/></td> <td style="text-align: center;"><input type="radio"/></td> <td style="text-align: center;"><input type="radio"/></td> <td style="text-align: center;"><input type="radio"/></td> </tr> <tr> <td></td> <td></td> <td></td> <td style="text-align: center;">ផ្សេងៗ</td> </tr> <tr> <td></td> <td></td> <td></td> <td style="text-align: center;"><input type="radio"/></td> </tr> </table>	គ្រាន់តែដើរ	ផ្លូវដែក- រថភ្លើង	រថយន្តក្រុងដឹះ រួមគ្នា	រថយន្តក្រុង របស់កន្លែងធ្វើការ/សាលា	<input type="radio"/>	<input type="radio"/>	<input type="radio"/>	<input type="radio"/>	រថយន្តផ្ទាល់ខ្លួន	ឡានកាក់ស៊ី ដួល	ម៉ូតូ	កង់	<input type="radio"/>	<input type="radio"/>	<input type="radio"/>	<input type="radio"/>				ផ្សេងៗ				<input type="radio"/>
គ្រាន់តែដើរ	ផ្លូវដែក- រថភ្លើង	រថយន្តក្រុងដឹះ រួមគ្នា	រថយន្តក្រុង របស់កន្លែងធ្វើការ/សាលា																						
<input type="radio"/>	<input type="radio"/>	<input type="radio"/>	<input type="radio"/>																						
រថយន្តផ្ទាល់ខ្លួន	ឡានកាក់ស៊ី ដួល	ម៉ូតូ	កង់																						
<input type="radio"/>	<input type="radio"/>	<input type="radio"/>	<input type="radio"/>																						
			ផ្សេងៗ																						
			<input type="radio"/>																						

អំពីអ្នកកំពុងធ្វើការ (អ្នកដែលបានគូសយកចំណុច "ទៅសាលា" នៅការឡានទី១១ មិនចាំបាច់គូសនៅការឡាន ទី១៤ ~ ១៦ទេ។)

<p>14. អ្នកធ្វើការអោយគេ ឬ ធ្វើអាជីវកម្មផ្ទាល់ខ្លួន</p> <ul style="list-style-type: none"> • ចំពោះអ្នកធ្វើការក្រៅម៉ោង និងការងារផ្សេងៗ គឺរួមបញ្ចូលទាំងបុគ្គលិកជាប់កិច្ចសន្យា និងបុគ្គលិកដែលត្រូវបញ្ជូនពីក្រុមហ៊ុនផងដែរ។ • អ្នកធ្វើអាជីវកម្មផ្ទាល់ខ្លួនគឺសំដៅលើអ្នកគ្រប់គ្រងអាជីវកម្មដោយខ្លួនឯង ឬអ្នកប្រកប មុខរបរខ្លួនឯងដោយសេរី។ 	<table border="0"> <tr> <td colspan="4" style="text-align: center;">អ្នកធ្វើការអោយគេ</td> </tr> <tr> <td style="text-align: center;">បុគ្គលិកពេញ ច្បាប់</td> <td style="text-align: center;">បុគ្គលិកបញ្ជូនពី ក្រុមហ៊ុន</td> <td style="text-align: center;">អ្នកធ្វើការក្រៅ ម៉ោងផ្សេងៗ</td> <td style="text-align: center;">បុគ្គលិកថ្នាក់ដឹកនាំរបស់ ក្រុមហ៊ុន</td> </tr> <tr> <td style="text-align: center;"><input type="radio"/></td> <td style="text-align: center;"><input type="radio"/></td> <td style="text-align: center;"><input type="radio"/></td> <td style="text-align: center;"><input type="radio"/></td> </tr> <tr> <td colspan="4" style="text-align: center;">ម្ចាស់អាជីវកម្ម</td> </tr> <tr> <td style="text-align: center;">មានបុគ្គលិកជួយធ្វើ ការ</td> <td style="text-align: center;">គ្មានបុគ្គលិកជួយធ្វើ ការ</td> <td style="text-align: center;">អ្នកប្រកបការងារជា លក្ខណៈគ្រួសារ</td> <td style="text-align: center;">ការងារទទួលធ្វើនៅ ផ្ទះ</td> </tr> <tr> <td style="text-align: center;"><input type="radio"/></td> <td style="text-align: center;"><input type="radio"/></td> <td style="text-align: center;"><input type="radio"/></td> <td style="text-align: center;"><input type="radio"/></td> </tr> </table>	អ្នកធ្វើការអោយគេ				បុគ្គលិកពេញ ច្បាប់	បុគ្គលិកបញ្ជូនពី ក្រុមហ៊ុន	អ្នកធ្វើការក្រៅ ម៉ោងផ្សេងៗ	បុគ្គលិកថ្នាក់ដឹកនាំរបស់ ក្រុមហ៊ុន	<input type="radio"/>	<input type="radio"/>	<input type="radio"/>	<input type="radio"/>	ម្ចាស់អាជីវកម្ម				មានបុគ្គលិកជួយធ្វើ ការ	គ្មានបុគ្គលិកជួយធ្វើ ការ	អ្នកប្រកបការងារជា លក្ខណៈគ្រួសារ	ការងារទទួលធ្វើនៅ ផ្ទះ	<input type="radio"/>	<input type="radio"/>	<input type="radio"/>	<input type="radio"/>
អ្នកធ្វើការអោយគេ																									
បុគ្គលិកពេញ ច្បាប់	បុគ្គលិកបញ្ជូនពី ក្រុមហ៊ុន	អ្នកធ្វើការក្រៅ ម៉ោងផ្សេងៗ	បុគ្គលិកថ្នាក់ដឹកនាំរបស់ ក្រុមហ៊ុន																						
<input type="radio"/>	<input type="radio"/>	<input type="radio"/>	<input type="radio"/>																						
ម្ចាស់អាជីវកម្ម																									
មានបុគ្គលិកជួយធ្វើ ការ	គ្មានបុគ្គលិកជួយធ្វើ ការ	អ្នកប្រកបការងារជា លក្ខណៈគ្រួសារ	ការងារទទួលធ្វើនៅ ផ្ទះ																						
<input type="radio"/>	<input type="radio"/>	<input type="radio"/>	<input type="radio"/>																						

<p>15. ខ្លឹមសារការងារនៅកន្លែងធ្វើការ</p> <ul style="list-style-type: none"> • កន្លែងកំពុងធ្វើការ (សូមសរសេរឈ្មោះរបស់ក្រុមហ៊ុន សាខាក្រុមហ៊ុន កន្លែងធ្វើអាជីវកម្ម រោងចក្រ និងហាងទំនិញជាដើម)។ • សូមសរសេរអោយបានក្លាយអំពីការងារជាប់បងដែលកំពុងអនុវត្តនៅកន្លែងធ្វើការនោះ។ • ចំពោះបុគ្គលិកបញ្ជូនពីក្រុមហ៊ុន សូមសរសេរឈ្មោះកន្លែងដែលត្រូវបានបញ្ជូនទៅធ្វើការ។ 	<p style="text-align: center;">សូមសរសេរអោយបានក្លាយក្លាយ ដោយមើលរបៀបបំពេញនៅទំព័រទី៧ ដែលមាន "ឯកសារបកប្រែនៃរបៀបបំពេញគ្រឿងផ្សេងៗ"</p> <div style="border: 1px dashed black; height: 80px;"></div> <table border="0" style="width: 100%;"> <tr> <td style="width: 50%;">ឈ្មោះ កន្លែងធ្វើការ</td> <td style="width: 50%;"></td> </tr> <tr> <td>ខ្លឹមសារ ការងារ</td> <td></td> </tr> </table>	ឈ្មោះ កន្លែងធ្វើការ		ខ្លឹមសារ ការងារ	
ឈ្មោះ កន្លែងធ្វើការ					
ខ្លឹមសារ ការងារ					

<p>16. អត្ថន័យនៃខ្លឹមសារការងារ</p> <ul style="list-style-type: none"> • សូមសរសេរអោយបានច្បាស់លាស់អំពីខ្លឹមសារការងារដែលអ្នកកំពុងធ្វើជាប់បង។ 	<div style="border: 1px dashed black; height: 50px;"></div>
---	---